



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ទិស្តុការគណៈរដ្ឋមន្ត្រី

ឆ្នាំទី ០៧ លេខ ០៥

ព្រឹត្តិបត្រព័ត៌មាន

ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវិប្បធម៌

សកម្មភាព

ការងារ

Work Activities



Work Activities

ប្រចាំខែឧសភា ឆ្នាំ២០១៤





មាតិកាអត្ថបទ

កិច្ចប្រជុំជំនាញបច្ចេកទេស រោងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្រុមប្រឹក្សាអ្នកច្បាប់ និងតំណាងអគ្គលេខាធិការរដ្ឋាភិបាល

ល.រ	ឈ្មោះអត្ថបទ	លេខទំព័រ
១-	សេចក្តីព្រាងច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ	១
២-	ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌កម្ពុជាប្រចាំខែមេសា ឆ្នាំ២០១៤	២
៣-	សកម្មភាពដទៃទៀតរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌	៩



សេចក្តីព្រាងច្បាប់ស្តីពី

សុខភាពសត្វនិងផលិតកម្មសត្វ



ឯកឧត្តម បណ្ឌិតសភាចារ្យ **សុខ អាន** ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ បានប្រគល់ភារកិច្ចក្នុងកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយលើសេចក្តីព្រាងច្បាប់ **ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ** ជូនឯកឧត្តមប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) ដឹកនាំកិច្ចប្រជុំចម្លៀក ដើម្បីសម្របសម្រួលបញ្ហាដែលនៅសេសសល់ ដែលអាចជាន់ភារកិច្ច គ្នា។ យោងតាមមតិណែនាំខាងលើ ឯកឧត្តម **យ៉ែម ណុលឡា** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធាន ECOSOCC បានដឹកនាំអង្គប្រជុំចម្លៀក ដើម្បីពិនិត្យនិងសម្របសម្រួលលើមាត្រា៨, ៣៩, ៤១, ៥៩, ៦០និងមាត្រា៩៥ នៃសេចក្តីព្រាងច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែល មានវត្តមានតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួង ឧស្សាហកម្មនិងសិប្បកម្ម តំណាងក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងទីស្តីការ គណៈរដ្ឋមន្ត្រី តំណាងអគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល តំណាងក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្តមអនុប្រធាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិក ECOSOCC ចំនួន ៤រូប ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅអស់រយៈពេលបីថ្ងៃ គឺថ្ងៃទី៥, ២២, ២៦ ខែឧសភា ឆ្នាំ២០១៤។ អង្គប្រជុំ បានពិភាក្សាស៊ីជម្រៅយ៉ាងផុលផុស ព្រមទាំងចំណាយពេលយ៉ាងយូរ ហើយបានសម្រេចនូវចំណុចមួយ ចំនួន ក៏ប៉ុន្តែនៅចំណុចមួយទៀតមិនទាន់សម្របសម្រួលគ្នាបាន អង្គប្រជុំសម្រេចទុកពិភាក្សានៅក្នុងកិច្ច ប្រជុំចម្លៀកនាពេលខាងមុខ។

របាយការណ៍សរុបនឹងចុះផ្សាយនៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំខែមិថុនា ឆ្នាំ២០១៤។

ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌កម្ពុជា

ប្រចាំខែមេសា ឆ្នាំ២០១៤*



របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ កម្ពុជាប្រចាំខែមេសា ឆ្នាំ២០១៤នេះ ជាលទ្ធផលនៃកិច្ចប្រជុំទូលាយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ដែលដឹកនាំដោយឯកឧត្តម **ឃឹម ណុលឡា** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក

សមាជិកា អគ្គលេខាធិការ អគ្គលេខាធិការរង ក.ស.វ. និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

១) ស្ថានភាពសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងអត្រាប្តូរប្រាក់

➔ នាខែមេសា ឆ្នាំ២០១៤ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់កើនឡើង ០,៥% ធៀបនឹងខែមុន និងកើនឡើង ៤,៩% ធៀបនឹងខែដូចគ្នាឆ្នាំមុន (រយៈពេល១២ខែ)។ ក្រុមទំនិញដែលមានការឡើងថ្លៃខ្ពស់គួរឲ្យកត់សម្គាល់ធៀបនឹងខែដូចគ្នាឆ្នាំមុនមាន ការសិក្សា ភោជនីយដ្ឋាន សុខាភិបាល និងគ្រឿងសង្ហារឹម ។

តារាង១.១. បម្រែបម្រួលថ្លៃធៀបនឹងខែដូចគ្នាឆ្នាំមុន សម្រាប់ក្រុមទំនិញនិងមុខទំនិញសំខាន់ៗ

ក្រុមទំនិញ:		មុខទំនិញ:	
ការសិក្សា :	+៩,៥%	ផ្លែឈើ :	+១២,៤%
ភោជនីយដ្ឋាន :	+៩,៤%	ត្រីស្រស់ :	+៧,៩%
សុខាភិបាល :	+៩,២%	សាច់ជ្រូក :	+៧,៦%
គ្រឿងសង្ហារឹមនិងសម្ភារៈប្រើប្រាស់ :	+៨,៧%	សាច់គោស្រស់ :	+៦,៤%
ម្ហូបអាហារ :	+៥,០%	សាច់មាន់ស្រស់ :	+៦,៣%
សម្លៀកបំពាក់និងស្បែកជើង :	+២,៩%	ឧស្ម័ន :	+៥,៦%
ផ្ទះសំបែង ទឹក អគ្គិសនី :	+១,២%	ប្រេងម៉ាស៊ូត :	+៣,៦%
ការកម្សាន្តនិងវប្បធម៌ :	-២,៧%	ប្រេងសាំង :	+១,១%
ការដឹកជញ្ជូន :		បន្លែ :	+០,៣%
ទូរគមនាគមន៍ :			

* ការវិភាគជាសំណេរដកស្រង់ចេញពីទិន្នន័យសំខាន់ៗប៉ុណ្ណោះ មិនគ្របដណ្តប់តួលេខទាំងអស់ទេ (មើលតារាងភ្ជាប់មកជាមួយ)។
 * ដើម្បីមានសង្គតិភាពក្នុងការប្រើប្រាស់លេខខ្មែរ និងអន្តរជាតិ សញ្ញាកៀសនៅក្នុងអត្ថបទ តាងឲ្យទសភាគ។ ប៉ុន្តែក្នុងតារាងលេខ)Excel) សញ្ញាកៀសតាងឲ្យខ្លួនពាន់ ឯសញ្ញាចុចជាទសភាគវិញ។

កិច្ចប្រជុំស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌


របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

តារាង១.២. បម្រែបម្រួលសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ២០១២-២០១៤

ឆ្នាំ	ធៀបនឹងខែ	មករា	កុម្ភៈ	មីនា	មេសា	ឧសភា ^P	មិថុនា ^P	កក្កដា ^P	សីហា	កញ្ញា	តុលា	វិច្ឆិកា	ធ្នូ	ប្រចាំឆ្នាំ
២០១៤	ដូចគ្នាឆ្នាំមុន	៤,៥%	៤,៣%	៥,០%	៤,៩%	៤,៥%	៤,៥%	៥,០%						
	មុន	០,២%	០	០,៥%	០,៥%	០,៣%	០,២%	១,៥%						
២០១៣	ដូចគ្នាឆ្នាំមុន	១,៨%	១,៧%	១,០%	១,០%	២,៨%	២,៩%	៤,០%	៣,៣%	៣,៩%	៤,២%	៤,១%	៤,៧%	៣,០%
	មុន	០,៣%	០,២%	-០,១%	០,៦%	០,៧%	០,២%	១%	០,៤%	០,៧%	០,២%	-០,៣%	០,៥%	
២០១២	ដូចគ្នាឆ្នាំមុន	៥,៨%	៥,៤%	៥,៤%	៤,៨%	២,២%	១,៨%	១,៣%	២,២%	១,៤%	១,២%	១,៦%	២,៦%	២,៩%
	មុន	១,០%	០,៤%	០,៦%	០,៥%	-១,១%	០,១%	០%	១,១%	០,២%	-០,២%	-០,២%	០%	

P: តួលេខខែ ឧសភា មិថុនា និងកក្កដាឆ្នាំ២០១៤ ជាតួលេខព្យាករដោយក.ស.វ. (តាមវិធីសាស្ត្រ DECOMPOSITION)

ក្រាហ្វ ១.១. ចលនា និងបម្រែបម្រួលសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់



តារាង១.៣. អត្រាប្តូរប្រាក់


ប្រភេទ	មេសា ២០១៤	មីនា ២០១៤	មេសា ២០១៣	ប្រភេទ	មេសា ២០១៤	មីនា ២០១៤	មេសា ២០១៣
ម/ដុល្លារ	៤០១៥៩/១\$	៤០១៥៩/១\$	៤០០០៩/១\$	បាត/ដុល្លារ	៣២,២៥៣៣៩/១\$	៣២,៥៣៣៩/១\$	២៩,២៦៣៣៩/១\$
ម/បាត	១២៥៩/១៣៣៩	១២៤៩/១៣៣៩	១៣៧៩/១៣៣៩	ដុង/ដុល្លារ	២១០៦០ដុង/១\$	២១០៨៥ដុង/១\$	២០៩០៥ដុង/១\$
ម/ដុង	០,១៩១៩/១ដុង	០,១៩០៩/១ដុង	០,១៩២៩/១ដុង				

២) ស្ថានភាពថវិកាជាតិ

➔ យោងតាមស្ថិតិរបស់រតនាគារជាតិ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារ ក្នុងខែមេសា ឆ្នាំ ២០១៤ ថវិកាជាតិមានស្ថានភាពដូចខាងក្រោម៖

២.១. ចំណូលថវិកាជាតិ : អនុវត្តបាន ៨៥៦,៤ពាន់លានរៀល (មធ្យមប្រចាំខែ ៩០% នៃផែនការ) ក្នុងនោះ ចំណូលចរន្តចំនួន ៨៥៥,៣ពាន់លានរៀល (មធ្យមប្រចាំខែ ៩៥% នៃផែនការ) និងចំណូលមូលធន ១,១ពាន់លានរៀល។

- បើធៀបនឹងខែមុនចំណូលថវិកាជាតិ កើនឡើង ៤,៧% ប៉ុន្តែ ថយចុះ ៥,១% ធៀបនឹងខែដូចគ្នាឆ្នាំមុន ។
- នៅក្នុងចំណូលចរន្ត :
 - ✓ ចំណូលសារពើពន្ធមានចំនួន ៧០៧,៣ពាន់លានរៀល ថយចុះ ១,៨% ធៀបនឹងខែមុន និងថយចុះ ១៣,២% ធៀបនឹងខែដូចគ្នាឆ្នាំមុន ។



កិច្ចប្រជុំស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

✓ ចំណូលមិនមែនសារពើពន្ធមានចំនួន ១៤៨,១ពាន់លានរៀល កើនឡើង៥២,៨% ធៀបនឹងខែមុន និងកើនឡើង៩០,៨% ធៀបនឹងខែដូចគ្នាឆ្នាំមុន។

តារាង២.១. មុខចំណូលមួយចំនួនក្នុងចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ


ចំណូលសារពើពន្ធ (ក្នុងរង្វង់ក្រចកៈ បម្រែបម្រួលធៀបនឹងខែដូចគ្នាឆ្នាំមុន)		ចំណូលមិនមែនសារពើពន្ធ (ក្នុងរង្វង់ក្រចកៈ បម្រែបម្រួលធៀបនឹងខែដូចគ្នាឆ្នាំមុន)	
➢ ពន្ធ និងអាករគយ : -៦,៧%	(+២៦,៨%)	➢ នេសាទ : -៧៨,២%	(-៧០,៣%)
➢ ចំណូលពន្ធដារ : +៦៩,៥%	(+៤,០%)	➢ រុក្ខាប្រមាញ់ : +១៣៦,៤%	(+៣៩៨,៥%)
➢ ចំណូលសារពើពន្ធផ្សេងៗ : -១២,៣%	(-១០,៩%)	➢ អាកាសចរណ៍ស៊ីវិល : +៩៩៧,១%	(+២៣៩១%)
✦ កាស៊ីណូ : -១០,២%	(-១៩,៨%)	➢ ផលទុននៃសកម្មភាពទេសចរណ៍ : -១០០%	(-១០០%)
✦ អាជ្ញាបណ្ណក្នុងស្រុក : -៩៦%	(+១៣២%)	➢ ប្រៃសណីយ៍ និងទូរគមនាគមន៍ : +៤៤,៤%	(-៦៨,១%)
✦ កម្រៃគ្រប់គ្រងនិងទិដ្ឋាការនាំចេញ : +១៦,៦%	(-៣,០%)	➢ អាករស្ថានទូត (លិខិតឆ្លងដែន និងទិដ្ឋាការ) : -២២,២%	(-១៤,៣%)
		➢ ចំណូលផ្សេងៗទៀតពុំមែនសារពើពន្ធ : +១៦,៣%	(-២៦,៦%)

២.២. ចំណាយថវិកាជាតិ : អនុវត្តបាន ៦៧១,៣ពាន់លានរៀល (មធ្យមប្រចាំខែ ៥១% នៃផែនការ) ក្នុងនោះ ចំណាយចរន្ត ចំនួន ៥៧១,៥ពាន់លានរៀល (មធ្យមប្រចាំខែ ៧៣% នៃផែនការ) និងចំណាយមូលធនចំនួន ៩៩,៨ពាន់លានរៀល។

➢ បើធៀបនឹងខែមុន ចំណាយថវិកាជាតិ ថយចុះ ៥,៧% និងថយចុះ ៤,៥% ធៀបនឹងខែដូចគ្នាឆ្នាំមុន។

ក្នុងនោះ ចំណាយចរន្តថយចុះ ០,៤% ធៀបនឹងខែមុន និងថយចុះ ៧,៨% ធៀបនឹងខែដូចគ្នាឆ្នាំមុន។

ក្រាហ្វូង២.២. ចំណាយថវិកាជាតិ ឆ្នាំ ២០១២ -២០១៤ (ពាន់លានរៀល)



២.៣. សមតុល្យថវិកាជាតិ៖ ថវិកាជាតិនៃខែនេះមានអតិរេក ១៨៥,១ពាន់លានរៀល ស្មើនឹង ៤៦,៣លានដុល្លារ ស.រ.អា ។


៣) ស្ថានភាពរូបិយវត្ថុនិងអត្រាការប្រាក់

➔ ស្ថានភាពរូបិយវត្ថុ ក្នុងខែមេសា ឆ្នាំ២០១៤ មានលក្ខណៈដូចខាងក្រោម៖

➢ រូបិយវត្ថុ M₂ មានចំនួន ៣៥៩២៥ពាន់លានរៀល កើនឡើង២,២% ធៀបនឹងខែមុន និងកើនឡើង១៥,៣% ធៀបនឹងខែដូចគ្នាឆ្នាំមុន។ កំណើន M₂ ជារួម បណ្តាលមកពីកំណើននៃរូបិយវត្ថុក្រៅធនាគារ ប្រាក់បញ្ញើមានកាលកំណត់ និងសន្សំ និងប្រាក់បញ្ញើជារូបិយបណ្ណ។

➢ ក្នុងខែនេះ ប្រាក់រៀលសរុបនៅក្នុងនិងក្រៅធនាគារ មានចំនួន ១៧,៦% និងប្រាក់បញ្ញើជារូបិយបណ្ណ មានចំនួន ៨២,៤% នៃរូបិយវត្ថុ M₂ ។


ក្រាហ្វូង៣.១. សមាសធាតុរូបិយវត្ថុខែមេសា ឆ្នាំ២០១៤



កិច្ចប្រជុំស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

ក្រាហ្វិក.២. បម្រែបម្រួលសមាសធាតុរូបិយវត្ថុ ក្នុងខែមេសា២០១៤: ក្នុងរង្វង់ក្រចកជាបម្រែបម្រួលធៀបនឹងខែដូចគ្នាឆ្នាំមុន



- ទុនបម្រុងជាប្រិយបណ្ណបរទេសសុទ្ធ មានចំនួន ៣៧៨៧លានដុល្លារ កើនឡើង ៤,៨% ធៀបនឹងខែមុន និងកើនឡើង ៤,៣% ធៀបនឹងខែដូចគ្នាឆ្នាំមុន។
- ប្រាក់បញ្ញើរបស់ធនាគារពាណិជ្ជនៅធនាគារជាតិ ក្នុងខែនេះមានចំនួន ១១៤១៩ ពាន់លានរៀល កើនឡើង ៤% ធៀបនឹងខែមុន និងកើនឡើង ១២,៥% ធៀបនឹងខែដូចគ្នាឆ្នាំមុន។

តារាង៣.២. ការផ្តល់ឥណទាន និងអត្រាការប្រាក់ប្រចាំឆ្នាំ

ផ្តល់ដោយ	មេសា ២០១៤	មីនា ២០១៤	មេសា ២០១៣
ឥណទានផ្តល់ដោយធនាគារពាណិជ្ជ (ពាន់លានរៀល) ក្នុងនោះ ជារៀល	៣១៣២៥ មិនទាន់មានតួលេខ	៣២១០០ ៤៥២	២៥៤៣៨ ៤១៣
ឥណទានផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (ពាន់លានរៀល)	មិនទាន់មានតួលេខ	៦០៤៣	៤១១៨
អត្រាការប្រាក់បញ្ញើជារៀលនៅធនាគារពាណិជ្ជ	៥,៩៦%	៥,៨៤%	៥,៩៥%
អត្រាការប្រាក់កម្ចីជារៀលនៅធនាគារពាណិជ្ជ	១៥,៩៩%	១៥,៩៦%	១១,៨៤%
អត្រាការប្រាក់បញ្ញើជាដុល្លារនៅធនាគារពាណិជ្ជ	៤,២៨%	៤,២៧%	៤,៤១%
អត្រាការប្រាក់កម្ចីជាដុល្លារនៅធនាគារពាណិជ្ជ	១១,២៧%	១១,១៨%	១១,៧៦%

៤) ស្ថានភាព កសិកម្ម ឧស្សាហកម្ម សេវាកម្ម និងវប្បធម៌

➔ ក្នុងខែមេសាឆ្នាំ២០១៤ ស្ថានភាពផលិតកម្មមានលក្ខណៈដូចខាងក្រោម៖

➢ កសិកម្ម៖

- ✓ នេសាទសម្រេចបាន ៤២ពាន់តោន ថយចុះ ១៨% ធៀបនឹងខែមុន និងថយចុះ ១១% ធៀបនឹងខែដូចគ្នាឆ្នាំមុន។

➢ ឧស្សាហកម្ម :

- ✓ អគ្គិសនីសរុបផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជាមានចំនួន ៣៧២,៥ GWh កើនឡើង ១% ធៀបនឹងខែមុន និងកើនឡើង ១៧% ធៀបនឹងខែដូចគ្នាឆ្នាំមុន។ ក្នុងនោះវារីអគ្គិសនីមានចំនួន ១៩,២ GWh កើនឡើង ២១% ធៀបនឹងខែមុន និងកើនឡើង ១៨% ធៀបនឹងខែដូចគ្នាឆ្នាំមុន។
- ✓ ផលិតកម្មវាយនភណ្ឌនិងស្បែកជើង មានចំនួន ៣៩៨,២ លានដុល្លារ ថយចុះ ៣២% ធៀបនឹងខែមុន ប៉ុន្តែកើនឡើង ៣៣% ធៀបនឹងខែដូចគ្នាឆ្នាំមុន។

តារាង៤.១. ការចុះបញ្ជីរោងចក្រ និងឧស្សាហកម្មធុនតូច និងសិប្បកម្ម នៅក្រសួងឧស្សាហកម្ម

ប្រភេទ	ចំនួន — មេសា ២០១៤	ចំនួន — មីនា ២០១៤	ចំនួន — មេសា ២០១៣
▪ រោងចក្រថ្មីដែលបានចុះបញ្ជី	១៦	២៣	១២
▪ ចំនួនរោងចក្រសរុបដែលមានក្នុងបញ្ជី	១១៥២	១១៣៦	៩៥៦
▪ ឧស្សាហកម្មធុនតូច និងសិប្បកម្ម (បើកថ្មី)	៦១	១៨	១៦
▪ ឧស្សាហកម្មធុនតូច និងសិប្បកម្ម (បន្ត)	NA	NA	៨

កិច្ចប្រជុំស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

➢ សំណង់ (ការអនុញ្ញាត)៖

- ✓ សំណង់អនុញ្ញាតឲ្យសាងសង់មានចំនួន ៥៩០,៦ពាន់ម^២ កើនឡើង១០% ធៀបនឹងខែមុន និងកើនឡើង ៣៧០% ធៀបនឹងខែដូចគ្នាឆ្នាំមុន។ បើគិតជាសាច់ប្រាក់ស្មើនឹង៤៨៦លានដុល្លារ កើនឡើង១៥៦% ធៀបនឹងខែមុន និងកើនឡើង១២៩៧% ធៀបនឹងខែដូចគ្នាឆ្នាំមុន។ ក្នុងនោះប្រភេទសំណង់ចម្បងៗមាន៖

តារាង៤.២. សំណង់អនុញ្ញាតតាមប្រភេទផ្សេងៗ

ប្រភេទ	ពាន់ម ^២ —មេសា ២០១៤	ពាន់ម ^២ —មីនា២០១៤	ពាន់ម ^២ —មេសា ២០១៣
▪ លំនៅឋាន	៣៤១,៨	៤១៦,១	៥៥,៨
▪ ឧស្សាហកម្ម	៩៦,០	៣០,៧	៤១,៣
▪ ពាណិជ្ជកម្ម	៧៥,២	៣០,៤	៦,១
...			
អនុញ្ញាតសរុប	៥៩០,៦	៥៣៧,៧	១២៥,៦

- ✓ ដូច្នោះ សំណង់អនុញ្ញាតដែលពេញនិយមនាខែនេះគឺ លំនៅឋាន ៥៨% ឧស្សាហកម្ម ១៦% និងពាណិជ្ជកម្ម ១៣% នៃផ្ទៃក្រឡាសរុប ។

➢ ការងារ

តារាង៤.៣. ការទទួលបានការងារ

ប្រភេទ	នាក់—មេសា ២០១៤	នាក់—មីនា ២០១៤	នាក់—មេសា ២០១៣
ការដាក់ពាក្យរកការងារទៅក្រៅប្រទេស	NA	NA	១៦២៦
អ្នកទទួលបានការងារតាមរយៈក្រសួងការងារ និងក្រុមហ៊ុន	១២២៣	៣៤៤៥	២២៦១
អ្នកទទួលបានការងារក្នុងប្រទេស	៣៦៣	២២៣៦	៨១៧
អ្នកទទួលបានការងារក្រៅប្រទេស	៨៦០	១២១៩	១៤៤៤

➢ វិនិយោគ

តារាង៤.៤. គម្រោងវិនិយោគអនុញ្ញាតដោយ គ.វ.ក./ក.អ.ក. (ថ្មីនិងពង្រីក)

ប្រភេទ	មេសា២០១៤	មីនា២០១៤	មេសា២០១៣
អនុញ្ញាតសរុប (លានដុល្លារ)	៧៤,៥	២២១,៤	២០
វិស័យកសិកម្មនិងកសិឧស្សាហកម្ម	១៩,៩	០	០
វិស័យឧស្សាហកម្ម (ក្នុងរង្វង់ក្រចកជាតិលេខនៃតំបន់សេដ្ឋកិច្ច ពិសេស)	៥៤,៦ (៣៣,២)	៨៦,១(៧)	២០(០)
វិស័យទេសចរណ៍	០	៨៥,៣	០
វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ	០	៥០	០
ចំនួនគម្រោង ថ្មីនិងពង្រីក (ចំនួន)	១៣	១៣	៥
បង្កើតការងារ (ពាន់នាក់)	៩,២	១៤,៦	៨

កិច្ចប្រជុំស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

➢ សេវាកម្ម

តារាង៤.៥. ការចុះបញ្ជីនិងលុបចេញពីបញ្ជី នៅក្រសួងពាណិជ្ជកម្ម

ប្រភេទ	ចំនួន — មេសា២០១៤	ចំនួន — មីនា២០១៤	ចំនួន — មេសា២០១៣
ក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្ម	៣០៩	៣៥៨	២២៨
ក្រុមហ៊ុនត្រូវបានលុបចេញពីបញ្ជីពាណិជ្ជកម្ម	៤	៧	០
ក្រុមហ៊ុនដែលបានចុះបញ្ជីបង់ពន្ធដារតាមរបបពិត	១១៦

➢ ទំនិញឆ្លងកាត់កំពង់ផែ (សរុប ៥កំពង់ផែ) មានចំនួន ៧៥៧,៣ពាន់តោន ថយចុះ ២% ធៀបនឹងខែមុន ប៉ុន្តែកើនឡើង៤៩% ធៀបនឹងខែដូចគ្នាឆ្នាំមុន ក្នុងនោះ៖

តារាង៤.៦. ទំនិញឆ្លងកាត់កំពង់ផែផ្សេងៗ (ក្នុងរង្វង់ក្រចក៖ បម្រែបម្រួលធៀបនឹងខែដូចគ្នាឆ្នាំមុន)

▪ កំពង់ផែភ្នំពេញ: +១៤%	(+១៣%)	▪ កំពង់ផែស្រែអំបិល និងកោះកុង: +៣%	(+២៦៩%)
▪ កំពង់ផែកំពង់សោម: ០	(+៣៤%)	▪ កំពង់ផែឧកញ៉ាម៉ុង: -៣២%	(+៥៦%)

➢ ការធ្វើដំណើរតាមផ្លូវអាកាស និងទេសចរណ៍

តារាង៤.៧.

ប្រភេទ	ចំនួន(ពាន់នាក់)	%Δ ធៀបនឹងខែមុន	%Δធៀបនឹងខែដូចគ្នាឆ្នាំមុន
ភ្ញៀវអន្តរជាតិចូលទស្សនាសារមន្ទីរជាតិ	..		
អ្នកដំណើរតាមផ្លូវអាកាស (ក្នុងស្រុក)	២១,៥	-១០%	+៣៥%
អ្នកដំណើរតាមផ្លូវអាកាស (អន្តរជាតិ)	៣៨៦,៥	-១៨%	+១១%
ចំនួនទេសចរជាតិចេញក្រៅប្រទេស	៩០,៨	+២៥,៤%	+១០,៧%
ចំនួនទេសចរអន្តរជាតិមកព្រះរាជាណាចក្រកម្ពុជា	៣៣២,៧	-១៦,៨%	+១,៧%
✓ តាមផ្លូវអាកាស	១៦១,៣	-២១,១%	+១១,០%
✓ តាមផ្លូវគោក និងទឹក	១៧១,៤	-១២,៤%	-៥,៧%

៥) ស្ថានភាពជញ្ជីងពាណិជ្ជកម្ម

➔ ពីប្រភពអត្តនាយកដ្ឋានគយ និងរដ្ឋាករ ការនាំចូលនាខែមេសាមានចំនួន ៣៣៦៤,៣ពាន់តោនរៀល (ស្មើនឹង ៨៤១លានដុល្លារ ស.រ.អា.) កើនឡើង១០,៩% ធៀបនឹងខែមុន និងកើនឡើង២៧,៥% ធៀបនឹងខែដូចគ្នាឆ្នាំមុន ក្នុងនោះ៖

តារាង៥.១. បម្រែបម្រួលនៃការនាំចូលមុខទំនិញមួយចំនួន

ទំនិញ	%Δធៀបនឹងខែមុន	%Δធៀបនឹងខែដូចគ្នាឆ្នាំមុន	ទំនិញ	%Δធៀបនឹងខែមុន	%Δធៀបនឹងខែដូចគ្នាឆ្នាំមុន
ប្រេងសាំង	+១៨,៧%	+២,៤%	រថយន្តសរុប (ព.ល.រ)	-១៤,៦%	+៨,១%
ប្រេងម៉ាស៊ូត	-៨,៧%	+១៥,០%	រថយន្តសរុប (គ្រឿង)	-២០,៧%	-១២,៤%
ឧស្ម័ន	-៨៨,១%	-៨៨,៩%	ត្រាក់ទ័រនិងគោយន្ត (គ្រឿង)	-១២,០%	+២៣,១%
អគ្គិសនីនាំចូល	-០,៦%	-០,៥%	ម៉ូតូ (គ្រឿង)	+២៣,២%	+២៥,៨%

កិច្ចប្រជុំស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

អគ្គិសនីនាំចូល	-0,៦%	-0,៥%	ម៉ូតូ (គ្រឿង)	+២៣,២%	+២៥,៨%
ដែកសំណង់	-១២,៩%	+៥,៩%	អង្ករ	-២២,៥%	-៧៧,១%
ស៊ីម៉ង់ត៍	-៣១,១%	+៣៥,២%	ផ្លែឈើនិងបន្លែ	-២២,៩%	+១២៣,០%
គ្រឿងអេឡិចត្រូនិក	-៤,៣%	+៥៤,២%	ជីនិងថ្នាំកសិកម្ម	-២១,៩%	+២៥,៦%
			នាំចូលក្នុងក្របខណ្ឌច្បាប់វិនិយោគ	+១៤,០%	+១៥,៨%

➔ **ការនាំចេញ** ខែមេសាឆ្នាំ២០១៤ មានចំនួន ១៩៩៨,៨ពាន់លានរៀល ស្មើនឹង ៤៩៩,៧លានដុល្លារ ស.រ.អា. (៥៩% នៃការនាំចូល) **ថយចុះ ២៣,៧%** ធៀបនឹងខែមុន ប៉ុន្តែកើនឡើង១៧,៩% ធៀបនឹងខែដូចគ្នាឆ្នាំមុន។ តារាង៥.២. បម្រែបម្រួលនៃការនាំចេញមុខទំនិញមួយចំនួន

ទំនិញ	%Δ ធៀបនឹងខែមុន	%Δ ធៀបនឹងខែដូចគ្នាឆ្នាំមុន	ទំនិញ	%Δ ធៀបនឹងខែមុន	%Δ ធៀបនឹងខែដូចគ្នាឆ្នាំមុន
ផលិតផលឈើកែច្នៃ	-៥៥,៣%	+៣៧៦២%	ផលិតផលនេសាទ	-៨១,៩%	-៥៧,៨%
វាយនភណ្ឌនិងស្បែកជើង	-២២,២%	+១៥,៥%	កៅស៊ូ	+២០,៦%	+៦៧,០%
អង្ករ	-១០,៤%	+២៣,៨%			

➔ ក្នុងខែមេសានេះ ជញ្ជីងពាណិជ្ជកម្មមានឱនភាពចំនួន ១៣៦៥,៥ពាន់លានរៀល ស្មើនឹង ៣៤១លានដុល្លារ ស.រ.អា.។

៦) បម្រែបម្រួលគ្រួសារចាស់អាយុ

ក្នុងខែមេសា ឆ្នាំ២០១៤នេះ សូចនាករសេដ្ឋកិច្ច សង្គមកិច្ច នៃព្រះរាជាណាចក្រកម្ពុជាបង្ហាញបម្រែបម្រួលគួរឲ្យចាប់អារម្មណ៍ដូចក្នុងតារាងខាងក្រោម៖

តារាង ៦.១. សូចនាករសេដ្ឋកិច្ច សង្គមកិច្ច ដែលមានការប្រែប្រួលគួរឲ្យចាប់អារម្មណ៍

ល.រ.	សូចនាករ	ធៀបនឹងខែមុន	ធៀបនឹងខែដូចគ្នាឆ្នាំមុន	កំណត់សម្គាល់
១	ថ្លៃផ្លែឈើ	+២,២%	+១២,៤%	—
២	ថ្លៃសុខាភិបាល	+០,៣%	+៩,២%	
៣	ថ្លៃការសិក្សា	+០,០%	+៩,៥%	
៤	ទុនវិនិយោគអនុញ្ញាតដោយ ក.អ.ក.	-៦៦%	-៦៥%	—

៧) ស្ថានភាពអង្គប្រជុំ និងការសន្និដ្ឋាន

អង្គប្រជុំបានពិភាក្សាបញ្ហាសំខាន់ គួរឲ្យចាប់អារម្មណ៍ដូចខាងក្រោម៖

- ការឡើងថ្លៃខ្ពស់នៃទំនិញក្រុមសុខាភិបាល និងការសិក្សា ជាបញ្ហាសង្គមកិច្ចដ៏សំខាន់ពីរ ដែលគួរយកចិត្តទុកដាក់។ ក្នុងក្រុមសុខាភិបាល ជាចម្បងមានការឡើងថ្លៃខ្លាំងនៃសេវាស្នាក់ព្យាបាល និងថ្នាំសង្កូវ។ រីឯក្នុងក្រុមការសិក្សា ជាចម្បងមានការឡើងថ្លៃនៃថ្លៃបង់សាលាឯកជនថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សា។
ផ្ទៃឈើមានការឡើងថ្លៃគួរឲ្យចាប់អារម្មណ៍បំផុត បើធៀបនឹងខែមេសាឆ្នាំមុន ផ្ទៃឈើឡើងថ្លៃ១២,៤% ជាអត្រាខ្ពស់ជាងគេក្នុងចំណោមទំនិញដទៃទៀត។
- ក្នុងចំណូលពន្ធដារខែមេសា មួយផ្នែកធំបានមកពីពន្ធលើប្រាក់ចំណេញ។ ក្នុងខែនេះ ចំណូលពន្ធដារមានចំនួនលើសចំណូលពន្ធដារចំនួន ១៦៣ ពាន់លានរៀល។
- កម្ពុជានាំចូលប្រាក់និងត្រីវិស័យយ៉ាងច្រើនពីប្រទេសជិតខាង ដែលក្នុងការចិញ្ចឹមអាចផ្តល់ចំណីមានសារធាតុអ័រម៉ូន និងអាងទីបីយ៉ូទិកច្រើន។ បច្ចុប្បន្នកម្ពុជាមិនមានការត្រួតពិនិត្យគុណភាពសត្វនិងសាច់សត្វអំពីសារធាតុទាំងនេះទេ។

សកម្មភាពដទៃទៀតរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

សកម្មភាពដទៃទៀតរបស់ឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រចាំខែឧសភា ឆ្នាំ២០១៤

ល.រ	កាលបរិច្ឆេទ	សកម្មភាព
១	០១/០៥/១៤ ម៉ោង ០៧:៣០នាទី	ចូលរួមជាតិកិច្ចការ ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា ២០១៤ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអេន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ។
២	០២/០៥/១៤ ម៉ោង ០៩:០០នាទី	ចូលរួមជាសមាជិក ក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អេន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី។
៣	០២/០៥/១៤ ម៉ោង ១៥:៣០នាទី	ជួបប្រជុំពិភាក្សាការងារដែលពាក់ព័ន្ធនឹងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាមួយឯកឧត្តម ផេង សុវិជ្ជាណៅ នៅបន្ទប់ ឯកឧត្តមប្រធាន (ECOSOCC) នៃទីស្តីការគណៈរដ្ឋមន្ត្រី។
៤	០៥/០៥/១៤ ម៉ោង ០៩:០០នាទី	ដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នៅទីស្តីការ គណៈរដ្ឋមន្ត្រី។
៥	០៦/០៥/១៤ ម៉ោង ០៨:៣០នាទី	ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រចាំខែមីនា ឆ្នាំ២០១៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
៦	០៧/០៥/១៤ ម៉ោង ០៩:០០នាទី	ដឹកនាំកិច្ចប្រជុំក្រុមការងារចុះជួយឃុំ០៦ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
៧	០៧/០៥/១៤ ម៉ោង ១៥:៣០នាទី	ដឹកនាំអង្គប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ៖ ១-សេចក្តីព្រាងគោលនយោបាយជាតិស្តីពីលំនៅឋាន។ ២-សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ។ ៣-បញ្ហាផ្សេងៗ។ ដើម្បីត្រៀមប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី។
៨	០៨/០៥/១៤ ម៉ោង ០៧:៣០នាទី	ចូលរួមអបអរសាទរខួបលើកទី១៥១ ទិវាពិភពលោកកាកបាទក្រហម អង្គចន្ទក្រហម ៨ឧសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ម៉ីន វ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
៩	០៨/០៥/១៤ ម៉ោង ១៥:៣០នាទី	ដឹកនាំកិច្ចប្រជុំគណៈកម្មការព្រលានយន្តហោះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សកម្មភាពដទៃទៀតរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

សកម្មភាពដទៃទៀតរបស់ឯកឧត្តម ឃឹម ណុលឡា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រចាំខែឧសភា ឆ្នាំ២០១៤ (ត)

ល.រ	កាលបរិច្ឆេទ	សកម្មភាព
១០	០៩/០៥/១៤ ម៉ោង ០៨:៣០នាទី	ចូលរួមក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖ ១-សេចក្តីព្រាងគោលនយោបាយជាតិស្តីពីលំនៅឋាន។ ២-សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ។ ៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិបញ្ញត្តិលើ៖ ៣.១-សន្និសីទស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម។ ៣.២-កិច្ចព្រមព្រៀងស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកយុត្តិធម៌ក្នុងវិស័យរដ្ឋប្បវេណីរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ នៅទីស្តីការនាយករដ្ឋមន្ត្រី។
១១	០៩/០៥/១៤ ម៉ោង ១៥:០០នាទី	ជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម ឃឹម ណុលសន និងឯកឧត្តម ផេង សុវិជ្ជានៅ នៅបន្ទប់ ឯកឧត្តមប្រធាន (ECOSOCC) នៃទីស្តីការគណៈរដ្ឋមន្ត្រី។
១២	០៩/០៥/១៤ ម៉ោង ១៨:៣០នាទី	ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសនៃទិវាអឺរ៉ុប ជាមួយនឹងការសម្តែងពិសេសដោយ “PHARE circus” របស់សហគមន៍អឺរ៉ុប នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
១៣	១២/០៥/១៤ ម៉ោង ១៦:០០នាទី	ជួបប្រជុំពិភាក្សាការងារ អំពីការសាងសង់អគារសារមន្ទីរសព្វទស្សន៍ ជាមួយលោក Kim អ្នកគ្រប់គ្រងក្រុមហ៊ុនម៉ាន់ស៊ូដេញតិច នៅបន្ទប់ ឯកឧត្តមប្រធាន (ECOSOCC) នៃទីស្តីការគណៈរដ្ឋមន្ត្រី។
១៤	២០/០៥/១៤ ម៉ោង ១៥:០០នាទី	ដឹកនាំកិច្ចប្រជុំគណៈកម្មការព្រលានយន្តហោះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
១៥	២១/០៥/១៤ ម៉ោង ០៩:០០នាទី	បន្តដឹកនាំកិច្ចប្រជុំចង្អៀតលើកទី២ ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
១៦	២២/០៥/១៤ ម៉ោង ០៨:០០នាទី	ចូលរួមជាភិក្ខិយស ក្នុងពិធីបើកពិព័រណ៍ឧត្តមសិក្សាប្រទេសចិនលើកទី២ នៅកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅរាជបណ្ឌិតសភាកម្ពុជា។
១៧	២២/០៥/១៤ ម៉ោង ១៥:០០នាទី	បន្តដឹកនាំកិច្ចប្រជុំគណៈកម្មការព្រលានយន្តហោះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
១៨	២៣/០៥/១៤ ម៉ោង ០៩:០០នាទី	ជួបប្រជុំពិភាក្សាការងារជាមួយលោក Jean-Luc SAUVAGEON នៅបន្ទប់ ឯកឧត្តមប្រធាន (ECOSOCC) នៃទីស្តីការគណៈរដ្ឋមន្ត្រី។

សកម្មភាពដទៃទៀតរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

សកម្មភាពដទៃទៀតរបស់ឯកឧត្តម ឃឹម ណុលឡា នៃសង្គមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រចាំខែឧសភា ឆ្នាំ២០១៤ (តបបំ)

ល.រ	កាលបរិច្ឆេទ	សកម្មភាព
១៩	២៣/០៥/១៤ ម៉ោង ១៥:០០នាទី	ជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម ដេង សុទិជ្ានោ នៅបន្ទប់ ឯកឧត្តមប្រធាន (ECOSOCC) នៃទីស្តីការគណៈរដ្ឋមន្ត្រី។
២០	២៦/០៥/១៤ ម៉ោង ០៩:០០នាទី	បន្តដឹកនាំកិច្ចប្រជុំចង្អៀតលើកទី៣ ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
២១	២៧/០៥/១៤ ម៉ោង ០៧:៣០នាទី	ចូលរួមជាកិត្តិយស ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ និងប្រកាសឲ្យអនុវត្តជាផ្លូវការផែនការយុទ្ធសាស្ត្រ ០៥ឆ្នាំ របស់សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ (២០១៤-២០១៨) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
២២	២៨/០៥/១៤ ម៉ោង ១០:៣០នាទី	ចូលរួមជាមួយ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អេន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការអនុញ្ញាតឲ្យឯកឧត្តម Hong Ki Chol ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សា ការងារស្តីពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងមជ្ឈមណ្ឌលបដិសណ្ឋារកិច្ចភ្ញៀវទេសចរណ៍ នៃសារមន្ទីរសព្វទស្សន៍អង្គរ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
២៣	២៨/០៥/១៤ ម៉ោង ១៥:៣០នាទី	ដឹកនាំកិច្ចប្រជុំគណៈកម្មការបច្ចេកទេស លើគម្រោងសាងសង់អគារមជ្ឈមណ្ឌលព័ត៌មាន និងបច្ចេកវិទ្យា នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី។
២៤	២៩/០៥/១៤ ម៉ោង ០៨:៣០នាទី	ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ប្រចាំខែមេសា ឆ្នាំ២០១៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
២៥	២៩/០៥/១៤ ម៉ោង ១៥:៣០នាទី	ដឹកនាំអង្គប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការធានារ៉ាប់រង។ ២-សេចក្តីព្រាងគោលនយោបាយជាតិស្តីពីប្រព័ន្ធរាយតម្លៃថ្លៃអចលនទ្រព្យ។ ៣-សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ២០១៤-២០១៨។ ៤-បញ្ហាផ្សេងៗ។ ដើម្បីត្រៀមប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី។
២៦	៣០/០៥/១៤ ម៉ោង ០៨:៣០នាទី	ចូលរួមក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការធានារ៉ាប់រង។ ២-សេចក្តីព្រាងគោលនយោបាយជាតិស្តីពីប្រព័ន្ធរាយតម្លៃថ្លៃអចលនទ្រព្យ។ ៣-សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ២០១៤-២០១៨។ ៤-បញ្ហាផ្សេងៗ។ នៅទីស្តីការនាយករដ្ឋមន្ត្រី។

សិក្ខាសាលាស្តីពី

ការបញ្ជ្រាបការយល់ដឹងជាសាធារណៈចំពោះ

ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត

ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) ដោយមានការជួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងជាសាធារណៈចំពោះការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) ចំនួន៣លើក ទី១-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ ទី២-ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ និងទី៣-ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ ក្រោមអធិបតីភាពឯកឧត្តម **ឃឹម ណុលសន** អនុប្រធាន ECOSOCC និងជានាយកគម្រោង RIA និងថ្នាក់ដឹកនាំនៃក្រសួងទាំងបីនេះ។



ឯកឧត្តម **ឃឹម ណុលសន** នាយកគម្រោង RIA

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទើបនឹងបានជ្រើសរើសឲ្យចូលរួមអនុវត្ត គម្រោងវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត ហៅកាត់ថា RIA នៅក្នុងឆ្នាំ២០១៤នេះ សុទ្ធតែបានថ្លែងដូចៗគ្នាថា គម្រោងRIA បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ជួយឲ្យការកសាងលិខិតបទដ្ឋានគតិយុត្ត តាមក្រសួងរបស់ខ្លួន ឲ្យមានភាពកាន់តែល្អជាងមុន។

គម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ត្រូវបានប្រតិបត្តិដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គម្រោងនេះ មានទិសដៅនិងបេសកកម្មពិសេសក្នុងការតម្រង់ទិស និងកែលំអឲ្យបានកាន់តែប្រសើរចំពោះការកសាងលិខិតបទដ្ឋានគតិយុត្តតាមបណ្តាក្រសួងនានានៅកម្ពុជា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមានូវផលប៉ះពាល់អវិជ្ជមានទាំងឡាយ។

សកម្មភាពដទៃទៀតរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងរបៀបរៀបរយ

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម **ហង់ ជួនណារ៉ុន** បានថ្លែងថា ក្រសួងអប់រំ ជា ក្រសួងមួយ ដែលបានរៀបចំនូវលិខិតបទដ្ឋានគតិយុត្តជាច្រើន ពាក់ព័ន្ធនឹងវិស័យអប់រំ ច្បាប់ស្តីពីការអប់រំ គោលនយោបាយគ្រូបង្រៀន និងផែនការយុទ្ធសាស្ត្រលើវិស័យអប់រំជាដើម។



(រូបខាងឆ្វេង) ឯកឧត្តម **ហង់ ជួនណារ៉ុន** ថ្លែងក្នុងសិក្ខាសាលាជូនដំណឹងពីគម្រោង RIA

សិស្ស និស្សិត ឬបុគ្គលិកសិក្សា»។

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម **ទី សុគន្ធ** បានថ្លែងថា គម្រោង RIA បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការកសាងលិខិតបទដ្ឋានគតិយុត្ត សម្រាប់ដំណើរ ការនៃសង្គម។ ក្នុងសង្គមមួយដែលមានលិខិតបទ ដ្ឋានគតិយុត្តស្មុគស្មាញ នឹងនាំឲ្យរាំងស្ទះដល់ការ អភិវឌ្ឍន៍សង្គមផងដែរ។ ឯកឧត្តម **ទី សុគន្ធ** បាន គូសបញ្ជាក់យ៉ាងដូច្នោះ «គម្រោងនេះ មានសារៈ សំខាន់ណាស់លើក្របខណ្ឌច្បាប់នៅកម្ពុជា គម្រោង នេះ មានគោលបំណងធ្វើឲ្យរាល់លិខិតបទដ្ឋានគតិ យុត្តពិពេលបច្ចុប្បន្នទៅអនាគត ត្រូវអនុវត្តតាមនីតិវិធី និងវិធីសាស្ត្រវាយតម្លៃច្បាប់ឲ្យបានច្បាស់លាស់។ សំដៅលើកប្រសិទ្ធភាពបញ្ញត្តិកម្ម ដោយបង្កើតឲ្យមានការអនុវត្តន៍ល្អ ក្នុងការតាក់តែងលិខិតបទដ្ឋានគតិ យុត្ត នៅតាមស្ថាប័នរាជរដ្ឋាភិបាល ឲ្យមានមូលដ្ឋានគ្រប់ជ្រុងជ្រោយបន្ថែមទៀត មុនដាក់ចេញបញ្ញត្តិកម្មថ្មី ណាមួយ ឬបញ្ញត្តិកម្មមានស្រាប់ ដែលត្រូវធ្វើវិសោធនកម្ម កែលំអ»។

តាមរយៈគម្រោង RIA នេះ ឯកឧត្តម **ហង់ ជួនណារ៉ុន** បានថ្លែងគូសបញ្ជាក់ថា វានឹងចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការវាយតម្លៃច្បាប់ និង លិខិតបទដ្ឋាននានាដែលពាក់ព័ន្ធ ជាពិសេសផល វិជ្ជមាននិងអវិជ្ជមាន។ ឯកឧត្តម **ហង់ ជួនណារ៉ុន**៖ «គម្រោង RIA ជួយធ្វើការវាយតម្លៃច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេសពាក់ព័ន្ធ នឹងផលប៉ះពាល់វិជ្ជមានយ៉ាងម៉េច អវិជ្ជមានយ៉ាង ម៉េចចំពោះប្រតិបត្តិករនានា ដូចជា គ្រឹះស្ថានសិក្សា



ឯកឧត្តម **ទី សុគន្ធ** រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ



(រូបខាងស្តាំ) ឯកឧត្តម កាន់ ម៉ែន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កាន់ ម៉ែន បានថ្លែងថា គម្រោង RIA ជាតម្រូវការចាំបាច់របស់ក្រសួងការងារ ក្នុងការកាត់តែងលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ នៅក្នុងក្រសួង ក៏ដូចជាជួយឲ្យសមស្របទៅតាមច្បាប់អន្តរជាតិផងដែរ។ ឯកឧត្តម កាន់ ម៉ែន បានថ្លែងបញ្ជាក់ដូច្នោះថា «គម្រោងនេះ ពិតជាផ្នែកមួយនៃការពង្រឹងពិពិធកម្ម ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវការរៀបចំ

កាត់តែងលិខិតបទដ្ឋានគតិយុត្តប្រកបដោយប្រសិទ្ធភាព រួមចំណែកធ្វើឲ្យផលប៉ះពាល់អវិជ្ជមាននៅកម្រិតតិចតួចបំផុត ជំរុញភាពប្រកួតប្រជែង ជំរុញកំណើនសេដ្ឋកិច្ច របស់កម្ពុជាស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល»។

ឯកឧត្តម ឃឹម ណុលសន អនុប្រធាន ECOSOCC និងជានាយកគម្រោងវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត បានថ្លែងថា ការធ្វើបញ្ញត្តិកម្មមានសារៈសំខាន់ណាស់ និងចាំបាច់សម្រាប់សង្គមនីមួយៗ ដើម្បីគ្រប់គ្រងសង្គមឲ្យរីកចម្រើន និងប្រសើរឡើង។ រាជរដ្ឋាភិបាលត្រូវតែប្រុងប្រយ័ត្នកុំឲ្យបញ្ញត្តិកម្មទាំងនោះ មានផលអវិជ្ជមានមិនចាំបាច់ដល់អ្នកប្រតិបត្តិតាម។ លោកបញ្ជាក់ថា «អ្វីដែលគម្រោង RIA កំពុងអនុវត្តនេះ គឺជាទស្សនៈថ្មី ជាទម្លាប់ថ្មី ជាឥរិយាបថថ្មី ក្នុងការរៀបចំ សំណើលិខិតបទដ្ឋានគតិយុត្ត ដែលក្រសួងនីមួយៗមិនធ្លាប់ធ្វើពីមុនមក ទៅតាមទម្រង់ថ្មីនេះ។ តែយើងសង្ឃឹមថា បើយើងទម្លាប់ប្រតិបត្តិយូរបន្តិចទៅ ដូចយើងរៀនមុខវិជ្ជាថ្មីដែរ ធ្វើលំហាត់ច្រើនទៅ យើងក៏យល់បានច្រើន ហើយវានឹងទៅជាការងាយស្រួលទៅវិញ»។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីជ្រើសរើសឲ្យអនុវត្តគម្រោង RIA ក្នុងដំណាក់កាលសាកល្បងនៅឆ្នាំ២០០៨ ដោយទទួលបានការបណ្តុះបណ្តាល និងផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ី។ រហូតដល់បច្ចុប្បន្នភាពឆ្នាំ២០១៤ ក្រសួងចំនួន៧ហើយនៅកម្ពុជា រួមមាន៖ ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ក្រសួងទេសចរណ៍ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានដាក់ឲ្យអនុវត្តគម្រោង RIA ដោយទទួលបានលទ្ធផលល្អប្រសើរផងដែរ។

ក្រៅពីកម្ពុជា គម្រោង RIA ត្រូវបានប្រទេសជឿនលឿនជាច្រើន ដូចជាអូស្ត្រាលី អង់គ្លេស និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប រួមនិងបណ្តាប្រទេសក្នុងតំបន់អាស៊ានមួយចំនួនទៀត ដូចជារៀតណាម ហ្វីលីពីន និងឡាវ បាននឹងកំពុងអនុវត្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការកសាងលិខិតបទដ្ឋានគតិយុត្តរបស់ពួកគេ។

សកម្មភាពដទៃទៀតរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌



រូបភាពនៅក្នុងកិច្ចប្រជុំស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌



ព្រឹត្តិបត្រព័ត៌មាន



ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

ទូរស័ព្ទលេខ: ០២៣ ២១១ ៩៤៣ ០១៦ ៣០៧ ៣៣០

ទូរសារលេខ: ០២៣ ២១១ ៩៤៣

E-mail: veasna@live.in